



PEOPLE & PARTNER
INSURANCE PLC

Innovation In Insurance



PEOPLE & PARTNERS

INSURANCE PLC

INNOVATION IN INSURANCE

CLAIMS 24/7



Claims Hotline 24/7 :
(855) 16 78 78 11 (Smart)
(855) 99 78 78 11 (Cellcard)

ABOUT US



Contact :
info@peopenpartners.com
www.peopenpartners.com

(855) 23 21 78 78

No.38, St.322, Sangkat Boeng Keng Kang I, Khan Boeng Keng Kang,
Phnom Penh, Cambodia.

គោរពដំណើរការកម្ម និង ហិង្សាសេដ្ឋកិច្ច POLITICAL VIOLENCE & TERRORISM



www.peopenpartners.com

[peopenpartners](https://www.facebook.com/peopenpartners)

អំពីក្រុមហ៊ុនធានារ៉ាប់រង ភីអិល & ប៉ាតនេរ ភីអិលស៊ី

ក្រុមហ៊ុនធានារ៉ាប់រង **ភីអិល & ប៉ាតនេរ ភីអិលស៊ី** មានម្ចាស់ភាគហ៊ុន ១០០ភាគរយជាជនជាតិកម្ពុជា។ ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនយើង ខ្ញុំជាអ្នកជំនួញជនជាតិកម្ពុជា។ ក្រុមហ៊ុនយើងខ្ញុំ បានទទួលអាជ្ញាប័ណ្ណពេញលេញ រួមជាមួយនឹងមូលធនវិនិយោគ ៩លានដុល្លារអាមេរិក។ គ្រប់ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់គឺមិនដូចគ្នានោះទេ ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រង **ភីអិល & ប៉ាតនេរ ភីអិលស៊ី** មានក្រុមការងារដែលមានបទពិសោធន៍ និងមានគំនិតវិជ្ជាប្រឌិតខ្ពស់ ហើយក្រុមហ៊ុនយើងខ្ញុំ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំនូវកញ្ចប់ធានារ៉ាប់រងជាក់លាក់សម្រាប់អតិថិជន របស់ក្រុមហ៊ុនយើងខ្ញុំ។ ព័ត៌មានវិទ្យាទំនើប និង ចុងក្រោយបំផុតរបស់ក្រុមហ៊ុនយើងខ្ញុំនឹងធ្វើឲ្យប្រាកដថា ក្រុមហ៊ុនយើងខ្ញុំផ្តល់នូវសេវាកម្មដែលលឿនរហ័ស និងមានប្រសិទ្ធភាពជាពិសេសជាមួយនឹងបណ្តាញសេវាកម្មដោះស្រាយសំណង ៣៦៥ ថ្ងៃ នៅទូទាំងប្រទេស។

ធានារ៉ាប់រងលើអំពើអេកម្ម និង ហិង្សាសេដ្ឋកិច្ច

- **លក្ខណៈសំខាន់នៃការធានារ៉ាប់រង**
 ជាការធានារ៉ាប់រងដាច់ដោយឡែកមួយបន្ថែមលើការធានារ៉ាប់រងលើអគ្គិភ័យ ការធានារ៉ាប់រងលើគ្រប់ហានិភ័យទាំងអស់, ការធានារ៉ាប់រងលើការដ្ឋានសំណង់ ឬធានារ៉ាប់រងលើធានារ៉ាប់រងដែលមានលក្ខខណ្ឌនៃការធានារ៉ាប់រងដ៏ទូលំទូលាយ និងការការពារដោយធ្វើការធានារ៉ាប់រងបន្តតាមរយៈទីផ្សារ Lloyd's។ អត្រាបុព្វលាភធានារ៉ាប់រងមានលក្ខណៈប្រកួតប្រជែងសម្រាប់ទីផ្សារកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាដែលមានទីតាំងទ្រព្យ / ផលប្រយោជន៍នៅបរទេស ។
- **តើត្រូវធ្វើដំណើរដូចម្តេចដើម្បីទទួលបានការពន្យល់ធានារ៉ាប់រង?**
 យើងខ្ញុំមានទម្រង់បែបបទស្នើសុំការធានារ៉ាប់រងមុនពេលការធានារ៉ាប់រងមានសុពលភាព។ ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកចង់ស្វែងយល់អំពីតារាងតម្លៃធានារ៉ាប់រងមុនពេលចាប់ផ្តើមការធានារ៉ាប់រង សូមផ្តល់ព័ត៌មានមួយចំនួនដល់ក្រុមផ្នែកលក់យើងខ្ញុំដូចខាងក្រោម៖
 - ឈ្មោះរបស់ម្ចាស់ទ្រព្យសម្បត្តិ និងព័ត៌មានលំអិតផ្សេងៗទៀត
 - ទីតាំង / អាសយដ្ឋានរបស់ហានិភ័យ
 - ប្រភេទហានិភ័យ
 - ចំនួនទឹកប្រាក់ដែលត្រូវធានារ៉ាប់រង។
 បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះយើងខ្ញុំ នឹងផ្តល់ជូនតារាងតម្លៃធានារ៉ាប់រងព្រមទាំងផ្តល់ជូនទម្រង់បែបបទស្នើសុំការធានារ៉ាប់រងដើម្បីអោយលោកអ្នកបំពេញប្រសិនបើលោកអ្នកមានបំណងចង់បានការធានារ៉ាប់រងប្រភេទនេះ។

ABOUT PPI


(PEOPLE & PARTNERS INSURANCE PLC.)


People & Partners Insurance PLC. is 100 percent owned by Cambodians. Our shareholders are Cambodian businessmen. We are fully licensed with an investment capital of 9 million dollars. All insurance companies are different but **People & Partners Insurance PLC.** has a very experienced and innovative team, and we are well able to tailor-make specific insurance packages for our clients. Our cutting-edge information technology will ensure we provide a speedy and efficient service, especially with our countrywide 365 days claims service network.


Terrorism and Political Violence Cover


- **Main Features of the Cover**
 A stand – alone cover on top of existing fire, All Risks, Construction all Risks or Motor policies. Very wide London wording and reinsurance protection via Lloyd's of London. very competitive premium rates for Cambodia and Cambodian interests overseas.
- **How to Activate an Insurance Quotation :**
 We have a specific proposal form before cover is granted. However, if you wish to seek an outline quotation before cover is granted please provide the following minimum information to our Sales Team:
 - Name of owner and details
 - Risk address/ location
 - Type of risk (shopping Mall, Bank etc)
 - Amount to be insured.
 On receipt of this we will provide an outline quotation and provide a full proposal form for your completion if you wish to proceed with the insurance cover.


សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង


 **លេខទូរស័ព្ទទំនាក់ទំនងផ្នែកបម្រើអតិថិជន**
(855) 23 21 78 78


 **លេខទូរស័ព្ទទំនាក់ទំនងផ្នែកដោះស្រាយសំណង ៣៦៥**
(855) 16 78 78 11 / (855) 99 78 78 11 / (855) 88 8 78 78 11

 **info@peoplenpartners.com**

 ៨:០០ ព្រឹក - ៥:៣០ ល្ងាច (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

 **www.peoplenpartners.com**

 ផ្ទះលេខ៣៨, ផ្លូវ៣២២, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង, ភ្នំពេញ, ប្រទេសកម្ពុជា

 **peoplenpartners**